



Sheryl L. Spiller
Director

សំណៅច្រើនមានសិទ្ធិទទួលបានជំនួយសំរាប់? អន្តោប្រវេសន៍

កម្មវិធីប្រាក់ជំនួយសំរាប់ជនភៀសខ្លួន (CAPI), ជាកម្មវិធីប្រាក់ជំនួយឧបត្ថម្ភដោយរដ្ឋ, គឺបានអនុវត្តនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 1998, ជាលទ្ធផលនៃគម្រោងច្បាប់រដ្ឋសភា លេខ 2279 ។ ច្បាប់រដ្ឋសភានេះគឺបានបង្កើតឡើងដើម្បីផ្តល់ប្រាក់ជំនួយប្រចាំខែដល់អាណិកជនស្របច្បាប់មួយចំនួនដែលជាមនុស្សចាស់មានអាយុច្រើន ពិការភ្នែក និង ជនពិការ ដែលមិនមានសិទ្ធិទទួលបានប្រាក់បន្ថែមសូស្យាល់ស៊ីគ្រីទី/ប្រាក់ជំនួយបន្ថែមពីរដ្ឋ (SSI/SSP) ដោយសារតែស្ថានភាពអន្តោប្រវេសន៍របស់គេ តែមួយគត់។ អ្នកចូលរួមក្នុង CAPI ទាំងអស់ ប្រហែលជាមានសិទ្ធិទទួលបានជំនួយ CalFresh, Medi-Cal, In-Home Supportive Services, និង ជំនួយសាធារណៈផ្សេងៗទៀតបាន។ ពួកគេត្រូវតែដាក់ពាក្យសុំដោយឡែកពីគ្នា សំរាប់ប្រយោជន៍ជំនួយនីមួយៗ ។

ច្បាប់អំពីការមានសិទ្ធិទទួលបានជំនួយ

ដើម្បីឱ្យមានសិទ្ធិទទួលបានជំនួយ CAPI, មនុស្សម្នាក់ត្រូវតែបំពេញដំណើរការដាក់ពាក្យសុំជំនួយ CAPI ហើយ ត្រូវមានលក្ខណៈសម្បត្តិសមស្របតាមចំណុចទាំងអស់ខាងក្រោមនេះ៖

- អាណិកជន, ដែលមានលក្ខណៈសម្បត្តិសមស្របតាមស្ថានភាពអន្តោប្រវេសន៍
 - ជនអន្តោប្រវេសន៍ដែលមានលក្ខណសម្បត្តិទទួលបាន - អាណិកជនដែលមានសិទ្ធិចូលមករស់នៅជាអចិន្ត្រៃយ៍ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក
 - ជនអន្តោប្រវេសន៍ PRUCOL - អាណិកជនដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកក្រោមលក្ខណៈច្បាប់
- អ្នកមានអាយុ 65 ឆ្នាំ ឬចាស់ជាងហ្នឹង ពិការភ្នែក និងពិការភាព ដូចបានកំណត់ន័យដោយច្បាប់សំរាប់គោលដៅនៃកម្មវិធី SSI/SSP - The California Disability Determination Service Division (DDSD) ទទួលខុសត្រូវចំពោះការសម្រេចចិត្តលើករណីពិការភ្នែក និង ភាពពិការទាំងអស់សំរាប់ CAPI ។
- អ្នកស្រុកដែលមានលំនៅដ្ឋានក្នុងរដ្ឋកាលីហ្វ័រនីញ៉ា - មិនមានរយៈពេលនៃការស្នាក់នៅត្រូវបានទាមទារឡើយ; តែទោះជាយ៉ាងណាក៏ដោយ បើសិនជាមនុស្សម្នាក់នោះ មិនមានវត្តមាននៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសំរាប់រយៈពេលច្រើនជាង 90 ថ្ងៃប្រតិទិន ភាពអវត្តមាននេះនឹងត្រូវបានចាត់ទុកថា ជាភស្តុតាងនៃការបោះបង់ទីលំនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាដែលជាលំនៅដ្ឋានរបស់មនុស្សនោះ។

ធនធានដែលបានកំរិតអនុញ្ញាតគឺមានដូចខាងក្រោម

- \$2,000 សំរាប់មនុស្សខ្លួនមួយ
- \$3,000 សំរាប់មនុស្សពីរនាក់ប្តីប្រពន្ធ

ច្បាប់អំពីការមានសិទ្ធិទទួលជំនួយ (បន្ត)

- ប្រាក់ចំណូលគិតជាងស្តង់ដារប្រាក់ជំនួយនៃ CAPI, ដែលគិតជាងស្តង់ដារប្រាក់ជំនួយនៃ SSI/SSP
 - គិតជាង \$10.00 សំរាប់មនុស្សខ្លួនមួយ
 - គិតជាង \$20.00 សំរាប់មនុស្សពីរនាក់ប្តីប្រពន្ធ
- ការមិនមានលក្ខណសម្បត្តិទទួល SSI/SSP ដោយសារតែ ស្ថានភាពអន្តោប្រវេសន៍របស់គាត់/នាង តែមួយគត់ – ការមិនមានលក្ខណសម្បត្តិទទួលត្រូវតែបញ្ជាក់ដោយលិខិតបដិសេធជាផ្លូវការ ឬក្រៅផ្លូវការពី Social Security Administration ដែលបានចេញនៅក្រោយថ្ងៃទី 1 ខែសីហា ឆ្នាំ 1998 និង នៅអំឡុងពេលប្រាំមួយខែនៃ ថ្ងៃដាក់ពាក្យសុំជំនួយ CAPI ដែលបញ្ជាក់ថាមនុស្សនោះគឺមិនមានលក្ខណសម្បត្តិទទួល SSI/SSP ដោយសារតែ ស្ថានភាពអន្តោប្រវេសន៍។

ការមិនមានលក្ខណសម្បត្តិសំរាប់ CAPI

មនុស្សម្នាក់គឺមិនមានលក្ខណសម្បត្តិសំរាប់ CAPI បើសិនជាគេ គឺជា:

- ពលរដ្ឋអាមេរិក
- អ្នកមានទីលំនៅ ក្នុងស្ថាប័នសាធារណៈ យ៉ាងតិចណាស់ 30 ថ្ងៃជាបន្តបន្ទាប់
- ជនឧក្រិដ្ឋរត់គេចពីច្បាប់/ជនឧក្រិដ្ឋបំពានលើការដោះលែងមុនពេលកំណត់ដោយមានលក្ខខ័ណ្ឌ
- អ្នកនៅរស់នៅក្រៅរដ្ឋកាលីហ្វ័រនីញ៉ា យ៉ាងតិចណាស់ 30 ថ្ងៃជាបន្តបន្ទាប់

ក្បួនច្បាប់នៃអ្នកធានាដែលចាត់តាំង

- រាប់បញ្ចូល ប្រាក់ចំណូលនិងធនធានរបស់អ្នកធានា ជារបស់អ្នកចូលរួមក្នុង CAPI
- អនុវត្តដោយមិនគិតថា អ្នកធានានោះផ្តល់ជំនួយឧបត្ថម្ភពិតប្រាកដដល់អ្នកចូលរួមក្នុង CAPI ដែរ ឬអត់
- ដាក់ពាក្យសុំក្នុងពេល 10 ឆ្នាំ ពីថ្ងៃនៃការប្រតិបត្តិសំបុត្រភស្តុតាងរបស់អ្នកធានា ឬ ថ្ងៃដែលអ្នកចូលរួម CAPI ចូលមកដល់សហរដ្ឋអាមេរិក, មួយណាក៏បានដែលយូរជាង

ការលើកលែងអ្នកធានាដែលបានចាត់តាំង

<p>សំបុត្រភស្តុតាង ចាស់: សំណៅ I-134 ដែលបានដាក់នៅមុនថ្ងៃទី 19 ខែធ្នូ ឆ្នាំ 1997</p>	<p>សំបុត្រភស្តុតាង ថ្មី: សំណៅ I-864 ដែលបានដាក់នៅថ្ងៃ ឬ នៅក្រោយថ្ងៃទី 19 ខែធ្នូ ឆ្នាំ 1997</p>
<ul style="list-style-type: none"> ➢ អ្នកធានាស្លាប់ ➢ អ្នកចូលរួមក្នុង CAPI: <ul style="list-style-type: none"> • បានរស់នៅក្នុងសហរដ្ឋអាមេរិកចំនួន 3 ឆ្នាំ ចាប់តាំងពីថ្ងៃដែលបានអនុញ្ញាត សំរាប់លំនៅដ្ឋានអចិន្ត្រៃយ៍ • បានក្លាយជាមនុស្សពិការភ្នែក ឬជាជនពិការ ក្រោយពីការចូលមករស់នៅក្នុងសហរដ្ឋអាមេរិក • មិនបានអនុញ្ញាតតាមច្បាប់ សំរាប់លំនៅដ្ឋានអចិន្ត្រៃយ៍ • ជនរងគ្រោះនៃការរំលោភបំពានដោយប្តីប្រពន្ធរបស់អ្នកធានា 	<ul style="list-style-type: none"> ➢ អ្នកធានាស្លាប់ ➢ អ្នកចូលរួមក្នុង CAPI: <ul style="list-style-type: none"> • បានចូលសញ្ជាតិជាពលរដ្ឋអាមេរិក • ដាក់ចូល 40 ភាគបួននៃរបាយការណ៍សូស្យាល់ស៊ីត្វីទី • ជនរងគ្រោះនៃការរំលោភបំពាន និងរស់នៅផ្សេងគ្នាពីជនល្មើស • សមស្របតាមលក្ខណៈវិនិច្ឆ័យសំរាប់ការលើកលែងព្រោះភាពក្រខ្សត់

ការលើកលែងព្រោះភាពក្រខ្សត់

ការលើកលែងព្រោះភាពក្រខ្សត់យកមកអនុវត្តសំរាប់រយៈពេល 12 ខែ។ រយៈពេលនៃការលើកលែងចាប់ផ្តើម នៅពេលណាដែលលក្ខខ័ណ្ឌ**ទាំងអស់**ត្រូវបានបំពេញ ហើយ មានដំណើរការក្នុងរយៈពេល 12 ខែជាប់ៗគ្នា (រួមទាំង ខែដែលមិនមានការផ្តល់ជំនួយ) ។

<p>ការលើកលែងព្រោះភាពក្រខ្សត់ មានប្រសិទ្ធភាពនៅពេលដែលករណីទាំងអស់ ខាងក្រោមត្រូវបានសម្របតាមលក្ខខ័ណ្ឌ:</p>	<p>ការលើកលែងព្រោះភាពក្រខ្សត់ មិនមានប្រសិទ្ធភាពនៅពេលដែលមានករណីមួយខាងក្រោម កើតឡើង:</p>
<ul style="list-style-type: none"> ➢ អ្នកធានា-ដែលចាត់តាំង ជាហេតុបណ្តាលឱ្យមានការបដិសេធ, ការផ្អាក, ឬ ការកាត់បន្ថយជំនួយ CAPI ➢ អ្នកចូលរួមក្នុង CAPI មិនអាចទទួលបានទាំងមូលអាហារ និងទីជម្រក ➢ អ្នកចូលរួមក្នុង CAPI បំពេញ និង ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អំពីការលើកលែងព្រោះភាពក្រខ្សត់នៃ CAPI (SOC 809) ➢ អ្នកកាន់សំណុំរឿងសម្រេចថា ការលើកលែងព្រោះភាពក្រខ្សត់នេះមានប្រសិទ្ធភាព 	<ul style="list-style-type: none"> ➢ អ្នកចូលរួមក្នុង CAPI បានរស់នៅជាមួយនឹងអ្នកធានារបស់គាត់ ឬនាង ➢ អ្នកចូលរួមក្នុង CAPI បានរស់នៅជាមួយនឹងនរណាម្នាក់ផ្សេងទៀត ដែលក្រៅពីអ្នកធានា ហើយ ទទួលបានបន្ទប់សំណាក់និងមានផ្តល់អាហារស្រេច ដោយឥតគិតថ្លៃ

ដំណើរការនៃការដាក់ពាក្យសុំ

ទោះបីជាពាក្យសុំជំនួយ CAPI ប្រហែលជាត្រូវដាក់សុំនៅការិយាល័យខណ្ឌ DPSS ណាមួយក៏ដោយ វាជាការផ្តល់អនុសាសន៍ថា ក្រដាសដាក់ពាក្យសុំទាំងនេះនឹងត្រូវបានដាក់សុំនៅ:

Metro North District Office #38
 (CAPI Centralized Office)
 2601 Wilshire Boulevard
 Los Angeles, CA 90057
 (213) 639 - 5407

អ្នកដាក់ពាក្យសុំជំនួយ CAPI ដែលនៅតែក្នុងផ្ទះ ឬ រស់នៅមន្ទីរថែទាំជាប្រចាំអាចហៅទៅលេខទូរស័ព្ទខាងក្រោមនេះ នៅ Customer Service Center ដើម្បីទទួលបានក្រដាសដាក់ពាក្យសុំតាមប្រៃសណីយ៍:

- (866) 613 – 3777
- (626) 569 – 1399
- (310) 258 – 7400
- (818) 701 – 8200